

អត្ថប្រយោជន៍ត្រូវបានធានារ៉ាប់រង	ថ្លៃរួមចំណែកពេលទៅពេទ្យប្តូរ (COPAYS)
ចំនួនអតិបរមាប្រចាំឆ្នាំ	គ្មានចំនួនអតិបរមាប្រចាំឆ្នាំទេ *
ថ្លៃគ្រប់ចំប្រចាំឆ្នាំមុនពេលធានារ៉ាប់រងបង់ឱ្យ (Deductible)	គ្មានថ្លៃគ្រប់ចំប្រចាំឆ្នាំមុនពេលធានារ៉ាប់រងបង់ឱ្យទេ
ការទៅពិនិត្យសុខភាពទូទៅ & សុខភាពសាច់ដុំ និងឆ្អឹង	អ្នកបង់ប្រាក់ចំនួន \$20 ពេលពិនិត្យសុខភាពម្តង។
សេវាកម្មធ្វើជាគ្រឿងប្រដាប់ និង សេវាកម្មបង្ការ	
ការពិនិត្យសុខភាពជាប្រចាំ & ការពិនិត្យសរសៃឈាមប្រចាំឆ្នាំ	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យប្តូរ
ការឆក់ស្នាម X	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យប្តូរ
ការសម្អាតធ្មេញ	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យប្តូរ
ការព្យាបាលប្រព័ន្ធយូធានី	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យប្តូរ
ស្រទាប់ថ្នាំកាត់ការធ្មេញ (ធ្មេញមួយគ្រាប់)	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យប្តូរ
ការពិនិត្យរូបភាពជំងឺមហារីកផ្នែកក្បាល និងក	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យប្តូរ
សេចក្តីណែនាំពីអនាម័យមាត់ធ្មេញ	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យប្តូរ
តារាងសុខភាពអាពាហ៍ពិពិធក	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យប្តូរ
ការវាយតម្លៃសុខភាពអាពាហ៍ពិពិធក	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យប្តូរ
ផ្នែកជួសជុល និងស្តារឡើងវិញ	
ការប៉ះធ្មេញ	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យប្តូរចំនួន \$35។
ធ្មេញក្រចកសីលាត – ព័រស៊ីរ៉ូន	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យប្តូរចំនួន \$350។**
ផ្នែកដាក់ធ្មេញ	
ធ្មេញស្និតលើ ឬក្រោមទាំងអស់	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យប្តូរចំនួន \$500។**
ធ្មេញស្ពាន (ធ្មេញមួយគ្រាប់)	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យប្តូរចំនួន \$350។**
ផ្នែកដាក់បណ្តាញធ្មេញ & ផ្នែកដាក់បណ្តាញធ្មេញ	
ការព្យាបាលប្រសព្វធ្មេញ – ធ្មេញមុខ	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យប្តូរចំនួន \$150។
ការព្យាបាលប្រសព្វធ្មេញ – ធ្មេញថ្គាមមុខ	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យប្តូរចំនួន \$250។
ការព្យាបាលប្រសព្វធ្មេញ – ធ្មេញថ្គាម	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យប្តូរចំនួន \$275។
ការដាក់ព្យាបាលជំងឺអាពាហ៍ពិពិធក (មួយភាគបួន)	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យប្តូរចំនួន \$250។
ការសម្អាតប្រសព្វធ្មេញ (មួយភាគបួន)	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យប្តូរចំនួន \$115។
ការដាក់កាត់មាត់ធ្មេញ	
ការដកធ្មេញ (ធ្មេញមួយគ្រាប់)	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យប្តូរចំនួន \$40។
ការដាក់កាត់ដកធ្មេញ	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យប្តូរចំនួន \$175។
ការព្យាបាលពត់ត្រូវធ្មេញ	
ការព្យាបាលមុខពេលពត់ត្រូវធ្មេញ	មិនបានគ្របដណ្តប់
ការព្យាបាលពត់ត្រូវធ្មេញទាំងអស់	មិនបានគ្របដណ្តប់
ការដំឡើងបណ្តាញធ្មេញ	
ការដាក់ដំឡើងបណ្តាញធ្មេញ	អត្ថប្រយោជន៍ដំឡើងបណ្តាញធ្មេញចំនួនអតិបរមា \$1,500 ក្នុងមួយឆ្នាំប្រតិទិន
សេវាកម្មផ្សេងៗ	
ថ្នាំស្លឹក	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យប្តូរ
ថ្លៃមន្ទីរពិសោធន៍ទទួលស្គាលាស្រ	ត្រូវបានធានារ៉ាប់រងដោយថ្លៃរួមចំណែកពេលទៅពេទ្យប្តូរ
ឧស្ម័នស្ពាន Nitrous Oxide	អ្នកបង់ថ្លៃរួមចំណែកពេលទៅពេទ្យប្តូរចំនួន \$40។
ការពិនិត្យសុខភាពផ្នែកក្បាល	អ្នកបង់ប្រាក់ចំនួន \$30 ពេលពិនិត្យម្តង
ប្រាក់បង់ប្រចាំឆ្នាំសម្រាប់ការថែទាំសរសៃឈាមប្រចាំឆ្នាំនៅក្រៅតំបន់	អ្នកបង់កម្រៃលើសពីចំនួន \$250

* អត្ថប្រយោជន៍សម្រាប់ TMJ ការដាក់ដំឡើងបណ្តាញធ្មេញ និងការដាក់កាត់មាត់ធ្មេញ មានអត្ថប្រយោជន៍អតិបរមា ប្រសិនបើត្រូវបានធានារ៉ាប់រង។ ** ត្រូវបានគ្របដណ្តប់ដោយបណ្តាញធ្មេញ (ធ្មេញក្រចក ធ្មេញស្ពាន និងធ្មេញស្និត) មិនមែនជាអត្ថប្រយោជន៍ដែលត្រូវបានធានារ៉ាប់រងឡើយ។ *** ថ្លៃរួមចំណែកពេលទៅពេទ្យប្តូរ ត្រូវបានគ្របដណ្តប់ក្នុងថ្លៃរួមចំណែកសម្រាប់ការព្យាបាលពត់ត្រូវធ្មេញទាំងអស់ ប្រសិនបើអ្នកជំងឺទទួលបានការព្យាបាល។

ត្រូវបានធានាដោយ Willamette Dental of Washington, Inc.

សេវាកម្មដែលបានបង្ហាញនេះ គឺត្រូវបានផ្តល់ឲ្យដោយការព្យាបាលទូទៅមុនបង្កើន ដែលត្រូវបានធានារ៉ាប់រងនៅក្នុងកម្រិតបំប៉ន។ នៅក្នុងលិខិតបញ្ជាក់ធានារ៉ាប់រង រួមបញ្ចូលនូវសេចក្តីព្រាងយោបល់ពេញលេញ។
អំពីអត្ថប្រយោជន៍ដែលបានធានារ៉ាប់រង និងថ្លៃរួមចំណែកពេលទៅពេទ្យប្តូរ។

លក្ខខណ្ឌលើកលែង

និងដែនកម្រិត

នេះគ្រាន់តែជាសេចក្តីសង្ខេបប៉ុណ្ណោះ។ ទៅក្នុងលិខិតបញ្ជាក់ធានារ៉ាប់រង រួមបញ្ចូលនូវសេចក្តីបរិយាយលម្អិតលម្អាស់ពីដែនកម្រិត និងលក្ខខណ្ឌលើកលែង។

លក្ខខណ្ឌលើកលែង

- ការផ្សាផ្គង់ឆ្មេត្យ។

- ឆ្មេត្យស្ពាន ឆ្មេត្យក្រាន ឆ្មេត្យស្វិត ឬគ្រឿងសប្បូនិម្មិត ដែលតម្រូវឱ្យណាត់ជួប ឬ

សាកពាក់មុខមែង ប្រសិនបើគ្រឿងសប្បូនិម្មិតនោះបានដាក់ ឬពាក់ លើសពី 60 ថ្ងៃ ក្រោយពីការបញ្ចប់នូវការធានារ៉ាប់រង។

- ការបញ្ចប់ ឬការផ្តល់ការព្យាបាល ឬសេវាកម្ម ដែលបានធ្វើ ឬចាប់ផ្តើម មុនថ្ងៃដែលធានារ៉ាប់រងមានប្រសិទ្ធភាព។

- ការថតកាំរស្មីតូ Cone beam CT X-rays និងការថតស្កេន CT

- គ្រាប់ឆ្មេត្យសម្រាប់បង្គោល ឬជើងបង្គោល (ឆ្មេត្យក្រាន ឆ្មេត្យស្ពាន និងឆ្មេត្យស្វិត)។

- បង្គោលឆ្មេត្យ ដែលបានដក់ដាំ ទៅមុនថ្ងៃប្រសិទ្ធភាពនៃការធានារ៉ាប់រងរបស់សមាជិក ដែលមិនទាន់បានឆ្លើយតប ឬក៏ការដាំបង្គោលឆ្មេត្យសម្រាប់ព្យាបាលឆ្មេត្យទឹកដោះ ឬឆ្មេត្យទឹកដោះផង និងឆ្មេត្យស្រកផង។

- ការព្យាបាលបណ្តាលឆ្មេត្យ ដែលបានឆ្លើយតប លើសពី 60 ថ្ងៃ គិតចាប់ពីពេលបញ្ចប់នូវការធានារ៉ាប់រង។

- បង្គោល Eposteal, បង្គោល transosteal, បង្គោល endodontic endosseous, ឬបង្គោលឆ្មេត្យខ្វាត់តូច

- ការពិនិត្យ ឬការពិគ្រោះ ដែលត្រូវការចាំបាច់ ពាក់ព័ន្ធនឹងសេវាកម្មមិនស្ថិតក្នុងបញ្ជីសេវាកម្មដែលបានធានារ៉ាប់រងតែប៉ុណ្ណោះ។

- សេវាកម្មនៃការសិក្សា ឬស្រាវជ្រាវពិសោធន៍ និងការពិនិត្យ ឬការពិគ្រោះដែលពាក់ព័ន្ធ។

- ការស្តារមាត់ឆ្មេត្យទាំងមូល រាប់ទាំង ការស្តារមាត់ឡើងវិញ ដោយប្រើឆ្មេត្យក្រាន ឆ្មេត្យស្ពាន ឬបង្គោលឆ្មេត្យ និងការស្តារការទំពារ រាប់ទាំង ឆ្មេត្យក្រាន ឆ្មេត្យស្ពាន ឬបង្គោលឆ្មេត្យ ដែលប្រើសម្រាប់ដាក់រលបផ្គុំ កែប្រែកម្ពស់រាងឆ្មេត្យលើ និងក្រោម ស្តារការទំពារឡើងវិញ ឬកែតម្រូវការប៉ះ កកិត ឬសឹកឆ្មេត្យ។

- ការរើទាំក្នុងមន្ទីរពេទ្យ ដែលនៅក្រៅការវិឃាស័យពេទ្យឆ្មេត្យ សម្រាប់ការព្យាបាលមាត់ឆ្មេត្យសេវាកម្មត្រួតពេទ្យ ឬថ្លៃសេវាផ្សេងៗ

- ការរើទាំ ការជួសជុល ការប្តូរ ឬការបញ្ចប់ការដាំបង្គោលឆ្មេត្យដែលមានស្រាប់ ដែលបានចាប់ផ្តើម ឬធ្វើដោយអ្នកផ្តល់សេវាដែលមិនចូលរួមក្នុងគម្រោង ដោយគ្មានសំបុត្របញ្ជូនពី

អ្នកផ្តល់សេវារបស់ Willamette Dental Group, P.C.

- ការរើទាំ ការជួសជុល ការប្តូរ ឬការបញ្ចប់ការដាំបង្គោលឆ្មេត្យដែលមានស្រាប់ ដែលបានចាប់ផ្តើម ឬធ្វើ មុនថ្ងៃប្រសិទ្ធភាពនៃការធានារ៉ាប់រងរបស់សមាជិក។

- សេវាកម្មស្តារទម្រង់ និងមុខងារផ្គង់ថ្នាំម និងមុខ។

- ជំរឺឈាមឆ្មេត្យប្រើពេលយប់។

- ការដក់កាំរស្មីឆ្មាម លើកលែងតែស្ថិតក្នុងបញ្ជីសេវាកម្មត្រូវបានធានារ៉ាប់រងទៅក្នុងកិច្ចសន្យា។

- ការស្តារឡើងវិញនៃបង្គោលខ្លួន។

- ការដក់កែ កែតម្រូវឡើងវិញ ឬកែសម្រួល និងសេវាកម្មផ្សេងទៀត ដែលមានគោលបំណងចម្បង ដើម្បីកែលម្អ កែ ឬលើកបរាងឱ្យល្អប្រសើរ។

- ថ្នាំជេដបញ្ចា និងថ្នាំមិនចាច់ជេដបញ្ចា និងថ្នាំពេទ្យប្រើមុនការព្យាបាល

- ប្រាក់កម្រៃរបស់អ្នកផ្តល់សេវា សម្រាប់ការណាត់ជួប ដែលបានខកខាន ឬក៏លុបចោល ដោយគ្មានការជូនដំណឹង 24 ម៉ោងជាមុន។

- ការប្តូរគ្រឿងឆ្មេត្យដែលបាត់បង់ ការប្តូរគ្រឿងឆ្មេត្យដែលខូច ដោយសារទេការប្រើបំពាន ការប្រើខុស ឬការធ្វេសប្រហែស។

- ការប្តូរគ្រឿងស្តារសំប្បូង។

- សេវាកម្ម និងការពិនិត្យ ឬការពិគ្រោះ ដែលពាក់ព័ន្ធ ដែលមិនស្ថិតក្នុងគម្រោងព្យាបាលជា

កំណត់ ឬមិនត្រូវបានណែនាំ និងឯកភាពដោយគ្រូពេទ្យឆ្មេត្យរបស់ Willamette Dental Group, P.C.។

- សេវាកម្ម និងការពិនិត្យ ឬការពិគ្រោះដែលពាក់ព័ន្ធ ទៅក្នុងកម្រិត ដែលមិនចាំបាច់សម្រាប់ការធ្វើរោគវិនិច្ឆ័យ ការរើទាំ ឬការព្យាបាលបញ្ហាដែលពាក់ព័ន្ធ។

- សេវាកម្មដោយបុគ្គល ក្រៅពីពេទ្យឆ្មេត្យ ពេទ្យឆ្មេត្យស្វិត ពេទ្យរោគាម័យ ឬជំនួយការពេទ្យឆ្មេត្យ ដែលមានអាជ្ញាប័ណ្ណ។

- សេវាកម្មសម្រាប់ការធ្វើរោគវិនិច្ឆ័យ ឬព្យាបាលបញ្ហាសន្លាក់ថ្នាំម និងសាច់ដុំថ្នាំម ប្រសិនបើមិនស្ថិតក្នុងបញ្ជីសេវាកម្មដែលត្រូវបានធានារ៉ាប់រងទៅក្នុងកិច្ចសន្យាទេ។



ដែនកម្រិត

- ប្រសិនបើសេវាកម្មជំនួសផ្សេងទៀតអាចប្រើប្រាស់បាន ដើម្បីព្យាបាលបញ្ហាសុខភាព

សេវាកម្ម ដែលបានណែនាំដោយគ្រូពេទ្យឆ្មេត្យរបស់ Willamette Dental Group, P.C. គឺត្រូវបានធានារ៉ាប់រង។

- សេវាកម្ម ដែលរំចេកក្នុងកិច្ចសន្យា ដែលត្រូវបានផ្តល់ជូន ដើម្បីកែតម្រូវបញ្ហាខូចទ្រង់ទ្រាយពីកំណើត ឬពីការលូតលាស់ ដែលប៉ះពាល់ដល់មុខងារឆ្មេត្យ និងប្រព័ន្ធជ្រួលឆ្មេត្យ និងត្រូវបានធានារ៉ាប់រងសម្រាប់កុមារក្នុងមន្ទីរ ប្រសិនបើកំណត់បាននូវភាពចាំបាច់ផ្នែកទទួលស្រាវ។

- ការព្យាបាលប្រសព្វឆ្មេត្យឡើងវិញ ដែលធ្វើដោយគ្រូពេទ្យឆ្មេត្យរបស់ Willamette Dental Group នឹងត្រូវបានធានារ៉ាប់រង

ជាផ្នែកនៃការព្យាបាលលើកដំបូង សម្រាប់រយៈពេល 24 ខែដំបូង។ ការព្យាបាលប្រសព្វឆ្មេត្យឡើងវិញ ដែលធ្វើដោយអ្នកផ្តល់សេវាមិនចូលរួមក្នុងគម្រោង នឹងត្រូវបង់ថ្លៃរួមចំណែកពេលទៅពេទ្យផ្សេងៗ ដែលពាក់ព័ន្ធ។

- ថ្នាំសន្លប់ ត្រូវបានធានារ៉ាប់រងជាមួយនឹងផ្ទៃមុខចំណែកពេលទៅពេទ្យផ្សេងៗ ដែលរំចេកទៅក្នុងកិច្ចសន្យា ប្រសិនបើប្រើថ្នាំសន្លប់នៅការវិឃាស័យពេទ្យឆ្មេត្យ ពេលផ្តល់សេវាកម្មដែលត្រូវបានធានារ៉ាប់រង និងចាំបាច់ផ្នែកទទួលស្រាវ ព្រោះអ្នកចុះឈ្មោះមានអាយុក្រោម 7 ឆ្នាំ មានពិការភាពនៃការលូតលាស់ ឬពិការជួបកាយ។

- សេវាកម្មដែលផ្តល់ជូនដោយគ្រូពេទ្យឆ្មេត្យនៅក្នុងមន្ទីរពេទ្យ ត្រូវតែបំពេញនូវលក្ខខណ្ឌតម្រូវដែលរំចេកក្នុងកិច្ចសន្យា ដើម្បីទទួលបានការធានារ៉ាប់រង។

- ការប្តូរឆ្មេត្យស្ថិត ឆ្មេត្យក្រាន ឆ្មេត្យប៉ះ inlay, onlay, ឬគ្រឿងសប្បូនិម្មិតផ្សេងទៀត ត្រូវបានធានារ៉ាប់រង ប្រសិនបើមានអាយុកាលលើសពី 5 ឆ្នាំ ហើយការប្តូរថ្មី គឺចាំបាច់ផ្នែកទទួលស្រាវ។

- ឆ្មេត្យក្រាន ពុម្ព ឬគ្រឿងស្តារប្រយោលផ្សេងទៀត ត្រូវបានធានារ៉ាប់រង ប្រសិនបើចាំបាច់ផ្នែកទទួលស្រាវ និងត្រូវបានណែនាំដោយគ្រូពេទ្យឆ្មេត្យរបស់

Willamette Dental Group, P.C.។